

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អគ្គនាយកដ្ឋានសំណង់
នាយកដ្ឋានសិក្សាគម្រោងប្លង់

លេខ: នសគប/១៩

បញ្ជីរាយនាមក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់បរទេស ប្រភេទទី ១ (ដំ) មានសុពលភាព
(គិតត្រឹមថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩)

ល.រ	ឈ្មោះក្រុមហ៊ុន	ប្រភេទ	លេខចុះបញ្ជី	លេខប្រកាសក្រសួង	ទីស្នាក់ការ	ឈ្មោះប្រធាន
០១	សាខាក្រុមហ៊ុន សិនធីន ឌីព្យូស អាយី ផេកធីវីល ឌីហ្សាញ BRANCH OF SHENZHEN DEPUS ARCHITECTURAL DESIGN CO.,LTD (សញ្ជាតិចិន)	១	ចុះបញ្ជីលើកដំបូង ០២៤៨សគប/១៦សបប	២៦៣ប្រក. ជនស/អសណ ចុះថ្ងៃទី ៣០.០៨.១៦	លេខ ១៩OR-០២ ជាន់ទី២ ផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក CHEN YONGQUAN
០២	ក្រុមហ៊ុន ឆាយណា ខនស្ត្រាក់សិន អូរីស៊ី ឌីវឺឡូបម៉ិន (ខេមបូឌា) ឯ.ក CHINA CONSTRUCTION OVERSEAS DEVELOPMENT (CAMBODIA) CO.,LTD (សញ្ជាតិចិន)	១	ចុះបញ្ជីលើកដំបូង ០២៧៨សគប/១៧ សបប	០១៤ប្រក. ជនស/អសណ ចុះថ្ងៃទី ២៤.០១.១៧	Regency Square, Suite ២៨B/ ៧៩ លេខ២៩៦ មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក XU YANG
០៣	ក្រុមហ៊ុន អារឆេថាយ (ខេមបូឌា) អិលធីឌី ARCHETYPE (CAMBODIA) LTD (សញ្ជាតិបារាំង)	១	បន្តសុពលភាព ០០៦៨សគប/១១សបប	១៥៧ប្រក. ជនស/អសណ ចុះថ្ងៃទី ១៧.០៧.១៧	ភ្នំពេញសេនធីរ អគារB1 ជាន់ទី១ មហា វិថីព្រះសីហនុ កែងវិថីសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ	លោក HERVE, MARIE,ARNAUD, BOONE-ARBOD BORSSAT DE LA PEROUSE


ល.រ	ឈ្មោះក្រុមហ៊ុន	ប្រភេទ	លេខចុះបញ្ជី	លេខប្រកាសក្រសួង	ទីស្នាក់ការ	ឈ្មោះប្រធាន
០៤	ក្រុមហ៊ុន ហ្វូហ្វា លីឈីង រីស៊ីច អេន ឌីហ្សាញ សេនធំ ឈ.ក GUOFA LICHHEUNG RESEARCH AND DESIGN CENTER CO.,LTD (សញ្ជាតិចិន)	១	ចុះបញ្ជីលើកដំបូង ០២៩៩សគប/ ១៧សបបរ	២២២ប្រក. ជនស/អសណ ចុះថ្ងៃទី ១៣.០៩.១៧	លេខ២៦ ផ្លូវលេខ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក WANG ZHENG RONG
០៥	ក្រុមហ៊ុន អាយស៊ីស៊ី & អេអេនជីនារីង អេន ខនស្ត្រាក់ស៊ិន (ខេមបូឌា) ICC & A ENGINEERING AND CONSTRUCTION (CAMBODIA) LTD (សញ្ជាតិវៀតណាម)	១	បន្តសុពលភាព ០១៩៩សគប/១៥សបបរ	០៥៤ប្រក. ជនស/អសណ ចុះថ្ងៃទី ២៨.០២.១៩	លេខD០៤ ផ្លូវជាយអ៊ីម៉ុន ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក LE DUY KHOI
០៦	ក្រុមហ៊ុន សាមគ្គី អេនជីនារីង អេន ខនស្ត្រាក់ស៊ិន ខូ អិលធីឌី SAMAKI ENGINEERING AND CONSTRUCTION CO.,LTD (សញ្ជាតិវៀតណាម)	១	ចុះបញ្ជីលើកដំបូង ០៣៣៩សគប/១៩សបបរ	១៥៦ប្រក. ជនស/អសណ ចុះថ្ងៃទី ០៣.០៦.១៩	មជ្ឈមណ្ឌលភ្នំពេញសិនធ្វើ ជាន់ទី៤ បន្ទប់លេខ៤៩៤ បុកអគារខាងត្បូង វិថីព្រះសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក NGUYEN SY CONG
០៧	សាខាក្រុមហ៊ុន ស៊ូមីតូម៉ូ មីតស៊ុយ ខនស្ត្រាក់ស៊ិន BRANCH OF SUMITOMO MITSUI CONSTRUCTION CO.,LTD (សញ្ជាតិជប៉ុន)	១	ចុះបញ្ជីលើកដំបូង ០៣៤៩សគប/១៩សបបរ	១៥៨ប្រក. ជនស/អសណ ចុះថ្ងៃទី ០៥.០៦.១៩	ភ្នំពេញសិនធ្វើ "អគារខាងត្បូង" ជាន់ទី៧ បន្ទប់លេខ៧៨៧ វិថីសម្តេចសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក SHINGEYAMA TAKUJI

• សំគាល់:

- សរុបសហគ្រាសក្រុមហ៊ុនចុះបញ្ជីប្រកបអាជីវកម្មសិក្សាគម្រោងប្លង់បរទេស ប្រភេទទី ១ (ធំ) ដែលមានសុពលភាពមានចំនួន ០៧ ក្រុមហ៊ុន

បានឃើញ និងពិនិត្យត្រឹមត្រូវ
នាយកដ្ឋានសិក្សាគម្រោងប្លង់

ថ្ងៃ ខែ ឆ្នាំរក្សាទុក ព.ស ២៥៦១
រាជធានីភ្នំពេញថ្ងៃទី ខែ ឆ្នាំ ២០១៨
ប្រធានការិយាល័យបែបបទអាជីវកម្ម



ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អគ្គនាយកដ្ឋានសំណង់
នាយកដ្ឋានសិក្សាគម្រោងប្លង់


លេខ: នសតប/១៩

បញ្ជីរាយនាមក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់បរទេស ប្រភេទទី ២ (ធំ) មានសុពលភាព
(គិតត្រឹមថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩)

ល.រ	ឈ្មោះក្រុមហ៊ុន	ប្រភេទ	លេខចុះបញ្ជី	លេខប្រកាសក្រសួង	ទីស្នាក់ការ	ឈ្មោះប្រធាន
០១	ក្រុមហ៊ុន អាយ ឌី ស៊ី វី អិន (ខេមបូឌា) ID CVN (CAMBODIA) CO.,LTD (សញ្ជាតិវៀតណាម)	២	ចុះបញ្ជីលើកដំបូង ០២៦នសតប/១៧សបបរ	០០៧ប្រក. ជនស/អសណ ចុះថ្ងៃទី ១៦.០១.១៧	លេខ ៧១៧-៧១៩ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ	លោកស្រី LUU BACHLY
០២	ក្រុមហ៊ុន ហ្វឹប៊ី ដីអឌីឌីខល អិចផ្លរេសិន (ខេមបូឌា) HUBEI GEOLOGICAL EXPLORATION (CAMBODIA) CO.,LTD (សញ្ជាតិចិន)	២	បន្តសុពលភាព ០១៥នសតប/១៤សបបរ	០២៤ប្រក. ជនស/អសណ ចុះថ្ងៃទី ៣០.០១.១៨	លេខA១០២-២០៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌបូស្សីកែវ រាជធានី ភ្នំពេញ	លោក CAI ZUGEN 012 273 276 365643542@qq.com
០៣	សាខាក្រុមហ៊ុន ស៊ីនរិយ៉ូ ខបភីរេសិន BRANCH OF SHINRYO CORPORATION (សញ្ជាតិជប៉ុន)	២	បន្តសុពលភាព ០២១នសតប/១៥សបបរ	៣០៦ប្រក. ជនស/អសណ ចុះថ្ងៃទី ២៩.១១.១៨	អគារភ្នំពេញសេនធំ បុកខាងត្បូង បន្ទប់លេខ ៤៨១ ជាន់ទី៤ មហាវិថីព្រះសីហនុ កែង មហាវិថីសុផារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	លោក HAYATO KASSAI

. សំគាល់:

- សរុបសហគ្រាសក្រុមហ៊ុនចុះបញ្ជីប្រកបអាជីវកម្មសិក្សាគម្រោងប្លង់បរទេស ប្រភេទទី ២ (មធ្យម) ដែលមានសុពលភាពមានចំនួន **០៣ ក្រុមហ៊ុន**



ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អគ្គនាយកដ្ឋានសំណង់
នាយកដ្ឋានសិក្សាគម្រោងប្លង់

លេខ: នសគប/១៩

បញ្ជីរាយនាមក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់បណ្តោះអាសន្ន ប្រភេទទី ៣(តូច) មានសុពលភាព
(គិតត្រឹមថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩)

ល.រ	ឈ្មោះក្រុមហ៊ុន	ប្រភេទ	លេខចុះបញ្ជី	លេខក្រសួង	ទីស្នាក់ការ	ឈ្មោះប្រធាន
០១	ក្រុមហ៊ុន ទីង & អាសូស៊ីអេត Ting & Associate Co.,Ltd (សញ្ជាតិចិន)	៣	ចុះបញ្ជីលើកដំបូង ០២៣៧សគប/១៦សបប	២០១ប្រក. ជនស/អសណ ចុះថ្ងៃទី ០៨.០៧.១៦	លេខ៤៣ អាជីវមន្ទីរ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ	លោកស្រី IANG SHU
០២	ក្រុមហ៊ុន ខេមបូឌាន លាង ស៊ិន ជាន ស៊ី ខនស្ត្រាក់សិន CAMBODIAN LIANG XIN JIAN SHE CONSTRUCTION CO.,LTD (សញ្ជាតិចិន)	៣	ចុះបញ្ជីលើកដំបូង ០២៥៧សគប/១៦សបប	៣១៣ប្រក. ជនស/អសណ ចុះថ្ងៃទី ២១.១០.១៦	លេខ៣៧ ផ្លូវលំ ភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ	លោក ZHONG LIANG
០៣	ក្រុមហ៊ុន ឌីវឌីន ឌីហ្សាញ អេន ខនស្ត្រាក់សិន ឯ.ក DEWCONCO DESIGN AND CONSTRUCTION CO.,LTD (សញ្ជាតិឥណ្ឌូនេស៊ី)	៣	ចុះបញ្ជីលើកដំបូង ០២៨៧សគប/១៧សបប	១៦៣ប្រក. ជនស/អសណ ចុះថ្ងៃទី ១៩.០៧.១៧	សណ្ឋាគារ THE RICH RESORT បន្ទប់លេខ២០១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ	លោក ROBERT ARIFIN
០៤	ក្រុមហ៊ុន ស៊ីខេ&អេ ខនសាល់ធើនស៊ី អ៊ិនធើណេ សិនណល (ខេមបូឌា) CK&A CONSULTANCY INTERNATIONAL (CAMBODIA) CO.,LTD (សញ្ជាតិម៉ាឡេស៊ី)	៣	បន្តសុពលភាព ០១៣៧សគប/១៤សបប	២៦៨ប្រក. ជនស/អសណ ចុះថ្ងៃទី ២៣.១១.១៧	លេខ៣៧៥ មហាវិថី ព្រះសីហនុ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ	លោក CHIN KAM

ល.រ	ឈ្មោះក្រុមហ៊ុន	ប្រភេទ	លេខចុះបញ្ជី	លេខក្រសួង	ទីស្នាក់ការ	ឈ្មោះប្រធាន
០៥	ក្រុមហ៊ុន សាតូ កូហ្ស៊ិយ៉ូ (ខេមបូឌា) SATO KOGYO (CAMBODIA) CO.,LTD (សញ្ជាតិជប៉ុន)	៣	បន្តសុពលភាព ០១៤នសគប/១៤សបបរ	០១៨ប្រក. ជនស/អសណ ចុះថ្ងៃទី ២៩.០១.១៨	ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់ កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ	លោក MARUYAMA TAKAHIRO
០៦	ក្រុមហ៊ុន វីហូ VIHO CO.,LTD (សញ្ជាតិវៀតណាម)	៣	ចុះបញ្ជីលើកដំបូង ០៣០នសគប/១៨សបបរ	០៤៤ប្រក. ជនស/អសណ ចុះថ្ងៃទី ១៩.០២.១៨	ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ	លោក HOANG TRONG VIET HUNG
០៧	ក្រុមហ៊ុន អាថេលីយ៉ា (ខេមបូឌា) ខូ អិលធីឌី ARTELIA (CAMBODIA) CO.,LTD (សញ្ជាតិបារាំង)	៣	ចុះបញ្ជីលើកដំបូង ០១៧នសគប/១៨សបបរ (សិក្សាគម្រោងប្លង់)	២១០ប្រក. ជនស/អសណ ចុះថ្ងៃទី ២២.០៨.១៨	លេខ១៣ មហាវិថីព្រះសីហនុ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ	លោក BRUNO MARIE D'ARCANGUES
០៨	ក្រុមហ៊ុន អាយ អិល អាយ-ខនសាល់ធីង អ៊ិនជីនឺរីង មេគង្គ ILI-CONSULTING ENGINEERING MEKONG LTD (សញ្ជាតិអាណ្លឺម៉ង់)	៣	បន្តសុពលភាព ០០៨នសគប/១២សបបរ	២៤៦ប្រក. ជនស/អសណ ចុះថ្ងៃទី ២៦.០៩.១៨	លេខ៤១ ផ្លូវលេខ ៣១៣ កែង ផ្លូវលេខ ៥៨៨ ភូមិ១១ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ	លោក RAINER ERNST ISRAEL
០៩	ក្រុមហ៊ុន ភីអស៊ីអាយ (ខេមបូឌា) ខូ អិលធីឌី PRCI (CAMBODIA) CO.,LTD (សញ្ជាតិថៃ)	៣	បន្តសុពលភាព ០២០នសគប/១៥សបបរ	៣១៦ប្រក. ជនស/អសណ ចុះថ្ងៃទី ១៤.១២.១៨	លេខ៤១ ផ្លូវលេខ ៣១៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌបូស្សីកែវ	លោក BUNDIT PHROMNOPWONG
១០	ក្រុមហ៊ុន អាយដាស (ខេមបូឌា) លីមីតធីត AEDAS (CAMBODIA) LIMITED (សញ្ជាតិម៉ាឡេស៊ី)	៣	បន្តសុពលភាព ០០៩នសគប/១២សបបរ	០៤១ប្រក. ជនស/អសណ ចុះថ្ងៃទី ១៥.០២.១៩	លេខ៤៥ ផ្លូវលេខ៣៥៥Z ភូមិ១ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ	លោក ANG KONG SIONG TONY
១១	ក្រុមហ៊ុន ខាសថ៍ខនសាល់ ឯ.ក CASTCONSULT CO.,LTD (សញ្ជាតិសិង្ហបុរី)	៣	ចុះបញ្ជីលើកដំបូង ០៣១នសគប/១៩សបបរ	១១៩ប្រក. ជនស/អសណ ចុះថ្ងៃទី ៣០.០៤.១៩	លេខ២៣០AI ផ្លូវលេខ២៧៣ ភូមិទួល គោក សង្កាត់ទួលសង្កែ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ	លោក LIM ENG HENG
១២	ក្រុមហ៊ុន អាឈីអូ ខនសាល់ធីង ឯ.ក ARCHIO CONSULTING CO.,LTD (សញ្ជាតិចិន)	៣	ចុះបញ្ជីលើកដំបូង ០៣២នសគប/១៩សបបរ	១៤៤ប្រក. ជនស/អសណ ចុះថ្ងៃទី ១៧.០៥.១៩	លេខ១៥៣៣ បន្ទប់ការិយាល័យលេខN ០៣-០៤E១ ផ្លូវជាតិលេខ ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លោក ZHOU ZHENLONG

• សំគាល់:

- សរុបសហគ្រាសក្រុមហ៊ុនចុះបញ្ជីប្រកបអាជីវកម្មសិក្សាគម្រោងប្លង់បរទេស ប្រភេទទី ៣ (តូច)
ដែលមានសុពលភាពមានចំនួន **១២ ក្រុមហ៊ុន**